



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៦៨ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៦៩៦/០៣ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពី លក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១៩៩/១៣ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពី ការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

២៥

សម្រេច
ជំពូកទី ១
បទប្បញ្ញត្តិទូទៅ

មាត្រា ១ .-

ត្រូវបានបង្កើត “**ធនាគារសហគ្រាសអនុតូច និងមធ្យម កម្ពុជា**” តទៅនេះហៅថា **ធន.ស.ក.** និងសរសេរជាភាសាអង់គ្លេស Small and Medium Enterprise Bank of Cambodia ឬ SME Bank of Cambodia ។

មាត្រា ២ .-

ធន.ស.ក. ត្រូវបានកំណត់ជាសហគ្រាសសាធារណៈ ក្រោមទម្រង់ជាក្រុមហ៊ុនរដ្ឋដែលមានឧបនិស្ស័យ ជាគ្រឹះស្ថានធនាគារ និងមានស្វ័យភាពបរិបូរណ៍ ក្នុងការដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការរបស់ខ្លួន។

មាត្រា ៣ .-

ធន.ស.ក. មានបេសកកម្មផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារពាណិជ្ជ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រសហគ្រាសអនុតូច និងមធ្យម សំដៅជំរុញពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល។

មាត្រា ៤ .-

ធន.ស.ក. មានភារកិច្ច ដូចតទៅ៖

- ផ្តល់ហិរញ្ញប្បទានក្នុងលក្ខខណ្ឌអនុគ្រោះដល់សហគ្រាសអនុតូច និងមធ្យមដែលមាន លក្ខណៈសមស្រប
- ទទួលប្រាក់បញ្ញើពីសាធារណជន
- ផ្តល់សេវាទូទាត់ប្រាក់
- ផ្តល់សេវាគាំទ្រដល់សហគ្រាសអនុតូច និងមធ្យម ជាអាទិ៍ ការកសាងសមត្ថភាព ការប្រឹក្សាយោបល់ និងជំនួយបច្ចេកទេសក្នុងក្របខណ្ឌនៃការផ្តល់ឥណទាន
- ផ្តល់ការធានាឥណទានដល់សហគ្រាសអនុតូច និងមធ្យម
- ផ្តល់សេវាធនាគារពាណិជ្ជផ្សេងៗទៀត ដោយអនុលោមតាមបទប្បញ្ញត្តិជាធរមានរបស់ ធនាគារជាតិនៃកម្ពុជា។

មាត្រា ៥ .-

ធន.ស.ក. ត្រូវស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ហើយត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ដោយអនុលោមតាមច្បាប់ ជាធរមាន។

មាត្រា ៦ .-

ធន.ស.ក. មានប្រភពទុនស្របច្បាប់ ដូចខាងក្រោម៖

- ដើមទុនចុះបញ្ជីដំបូង និងដើមទុនបន្ថែមដែលផ្តល់ដោយរដ្ឋ
- ចំណូលផ្សេងៗគ្រប់ប្រភេទដែលបានមកពីសកម្មភាពរបស់ **ធន.ស.ក.**
- ប្រាក់បញ្ញើដែលបានមកពីសាធារណជន
- ប្រាក់ដែលបានមកពីការខ្ចីបុល និងប្រាក់អំណោយផ្សេងៗ
- ប្រាក់ចំណូលដែលបានមកពីការលក់ ឬជួលអចលនវត្ថុ និងចលនវត្ថុរបស់ **ធន.ស.ក.** និង
- ប្រភពទុនស្របច្បាប់ផ្សេងៗ។

មាត្រា ៧ .-

ធន.ស.ក. ទទួលបានបុគ្គលភាពគតិយុត្តិពេញលេញ ស្របតាមច្បាប់កំណត់ ហើយជាម្ចាស់កម្មសិទ្ធិនៃទ្រព្យសម្បត្តិទាំងឡាយ ដែលបានកត់ត្រាក្នុងបញ្ជីសារពើភ័ណ្ឌ។

មាត្រា ៨ .-

ទីស្នាក់ការកណ្តាលរបស់ **ធន.ស.ក.** ស្ថិតនៅរាជធានីភ្នំពេញ និងអាចមានសាខាតាមការចាំបាច់។

**ជំពូកទី ២
ការដឹកនាំ និងគ្រប់គ្រង**

មាត្រា ៩ .-

ធន.ស.ក. ត្រូវដឹកនាំដោយក្រុមប្រឹក្សាភិបាលចំនួន០៧រូប ដែលមានសមាសភាព ដូចតទៅ៖

- តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	០១ រូប	ប្រធាន
- តំណាងក្រសួងពាណិជ្ជកម្ម	០១ រូប	សមាជិក
- តំណាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម	០១ រូប	សមាជិក
- តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	០១ រូប	សមាជិក
- អគ្គនាយករបស់ ធន.ស.ក.	០១ រូប	សមាជិក
- តំណាងបុគ្គលិករបស់ ធន.ស.ក.	០១ រូប	សមាជិក
- តំណាងឯករាជ្យពីវិស័យឯកជន	០១ រូប	សមាជិក

ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលដែលមានសមាសភាពពីវិស័យសាធារណៈ លើកលែងតែតំណាងបុគ្គលិក ត្រូវតែងតាំងសម្រាប់អាណត្តិពេញ ហើយអាចបន្តជាថ្មីទៀតបានដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ តំណាងបុគ្គលិក ត្រូវជ្រើសរើសដោយការបោះឆ្នោត ក្នុងចំណោមបុគ្គលិករបស់ **ធន.ស.ក.** ។

សមាសភាពក្រុមប្រឹក្សាភិបាលអាចត្រូវបានបញ្ចប់មុនអាណត្តិ តាមសំណើរបស់ក្រសួងតំណាងក្នុងករណី សមាជិកក្រុមប្រឹក្សាភិបាល មានជាអាទិ៍ បាត់បង់ភាពស្របច្បាប់ជាតំណាងក្រសួងស្ថាប័នតំណាងបុគ្គលិក **ធន.ស.ក.** ទទួលមរណភាព សុំលាលែងជាលាយលក្ខណ៍អក្សរ បាត់បង់សម្បទាវិជ្ជាជីវៈដោយមានលិខិតបញ្ជាក់ពីក្រសួងស្ថាប័នមានសមត្ថកិច្ច និង/ឬត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ។

មាត្រា១០ .-

ការងារប្រចាំថ្ងៃរបស់ **ឧ.ស.ក.** ត្រូវគ្រប់គ្រងដោយ “អគ្គនាយក” ០១រូប ដែលត្រូវបានជ្រើសរើសដោយឈរលើគោលការណ៍នៃការប្រកួតប្រជែង, បើកចំហ, និងតម្លាភាព ផ្អែកលើសមត្ថភាព និងបទពិសោធន៍ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ អគ្គនាយកត្រូវតែងតាំងដោយអនុក្រឹត្យតាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មាត្រា១១ .-

តួនាទីរបស់ក្រុមប្រឹក្សាភិបាល និងអគ្គនាយក **ឧ.ស.ក.** ត្រូវកំណត់ដោយលក្ខន្តិកៈ។

មាត្រា១២ .-

លាភការរបស់ក្រុមប្រឹក្សាភិបាល និងប្រាក់បំណាច់របស់អគ្គនាយក ត្រូវកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមសំណើរបស់ក្រុមប្រឹក្សាភិបាល។

មាត្រា១៣ .-

ឧ.ស.ក. ត្រូវមានក្របខណ្ឌអភិបាលកិច្ចសាជីវកម្មសមស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានដើម្បីធានាប្រសិទ្ធភាព សុខភាពហិរញ្ញវត្ថុ និងការរីកចម្រើនប្រកបដោយចីរភាព ដែលត្រូវចែងលម្អិតនៅក្នុងលក្ខន្តិកៈរបស់ **ឧ.ស.ក.** ។

**ជំពូកទី៣
ការគ្រប់គ្រងហិរញ្ញវត្ថុ**

មាត្រា១៤ .-

របាយការណ៍ហិរញ្ញវត្ថុ ត្រូវស្នើសុំការយល់ព្រមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងពេលមិនលើសពី ១៥ថ្ងៃ រាប់ពីថ្ងៃដែលក្រុមប្រឹក្សាភិបាលបានពិនិត្យឯកសារពាក់ព័ន្ធទាំងឡាយ។

មាត្រា១៥ .-

រៀងរាល់ឆ្នាំ មុនថ្ងៃទី០១ ខែតុលា ក្រុមប្រឹក្សាភិបាលត្រូវផ្តល់ការយល់ព្រមលើគម្រោងផែនការប្រចាំឆ្នាំរបស់ **ឧ.ស.ក.** តាមសំណើរបស់អគ្គនាយក ហើយបញ្ជូនគម្រោងនេះ ដើម្បីសុំការអនុម័តពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មាត្រា១៦ .-

រដ្ឋធានាចំពោះហានិភ័យណាដែលមានការយល់ព្រមជាមុន ពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មាត្រា១៧ .-

រយៈពេល ១៥ ថ្ងៃយ៉ាងយូរ ក្រោយពីការអនុម័តរបស់ក្រុមប្រឹក្សាភិបាល អគ្គនាយក **ឧ.ស.ក.** ត្រូវផ្ញើជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនូវកំណត់ហេតុប្រជុំក្រុមប្រឹក្សាភិបាលរួម ជាមួយគម្រោងផែនការអាជីវកម្ម និង/ឬរបាយការណ៍ប្រតិបត្តិការ និង/ឬរបាយការណ៍ហិរញ្ញវត្ថុ និង/ឬឯកសារពាក់ព័ន្ធផ្សេងទៀតតាមការតម្រូវរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជំពូកទី ៤
អវសានប្បញ្ញត្តិ

មាត្រា ១៨ .-

បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ១៩ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ សុក្រ ១៤ ត្រេស ខែ ពិសាខ ឆ្នាំ កុរ ២០៧៣ ព.ស ២៥៦៥.

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីពោរពេជ្រប្រាជ្ញា

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១៩ ដើម្បីអនុវត្ត
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ